



Situation analysis of social protection and the way forwards



Vathana Sann (PhD)

Deputy Secretary General

Council for Agricultural and Rural Development

Training workshop on social protection and employment

02-04 Nov., 2011

Phnom Penh Hotel

H.E. Dr. Vathana Sann
Nov-2011

1



National Social Protection Strategy



H.E. Dr. Vathana Sann
Nov-2011

2

1



NSPS (Coverage)

គារគាំទាមនេត្តូប



H.E. Dr. Vathana Sann
Nov-2011

3



NSPS (Conceptual change)

- ❖ ការតាំងរោសង្គមតុលំមនជាការចំណោយ តុលំមនជាប្រតិបត្តិការសេវាឃ្វោះបន្ទាន់ និងតុលំមនជាកញ្ចប់ថ្មីការសេវាទ្រូវបានក្រើកក្រពិផលបែងពាល់នៃកម្មិយុត្តិសេដ្ឋកិច្ចដែរ
- ❖ ការតាំងរោសង្គម ជាការវិនិយោគសម្រាប់ការអភិវឌ្ឍន៍ ដែលផ្តល់មកវិញ្ញុវិវាទការការតែបន្ថយ ភាពក្រើក ការបង្រីនតម្រូវការ និងការបង្រីនផលិតភាពមួលផនមនុស្ស
- ❖ ការតាំងរោសង្គម តុលំមនប្រាន់តែជាសំណាន់ស្ថិតិភាពសេដ្ឋកិច្ច បើទេនជាការពាណាថ្មានថ្មីជាប្រជាឌនត្រប់រុប បានចូលរួម និងទទួលមនុបញ្ជីការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម
- ❖ ការរៀបចំកម្មវិធីតាំងរោសង្គម តុលំមនជាការបង្រីនការពិនិត្យកម្មការលើរដ្ឋាភិបាលទៅ និង បានបង្គាត់ភាពម្មាសការទេ បើទេនជាការជម្រើញឱ្យប្រជាជនមានផលិតភាពខ្ពស់

H.E. Dr. Vathana Sann
Nov-2011

4



NSPS (Conceptual change)

ការអភិវឌ្ឍនៅក្នុងជនបទ ត្រូវដែងទៀតមិនត្រឹមតែតាមរយៈការកសាងហេត្តការចនាសម្ព័ន្ធ ការដោះស្រាយនិកម្ពាត ឬការផ្តល់ចំណែកមានបុណ្ណាបានទៅដោសកម្ពាតដែលត្រូវធានា គុណភាពជីវិត ដោយមានការបំពេញបន្ថែមជាមួយការអភិវឌ្ឍនៅមួយ

ប្រសាលនៃកម្មក្រុមខេត្តការកសាងករដ្ឋមន្ត្រី ឱម នៃលី នៅស្រុកមេមត ខេត្តកំពង់ចាម

ការចំប្រភាព (Transformation) ជាប្រជាជនមានដិតការឡើង

ការលើកកម្ពស់ (Promotion) ដែលត្រូវការអភិវឌ្ឍមួលជនមនុស្ស និងការពាយវិត្តការ

ការបង្ហារ (Prevention) ដែលប៉ះពាល់ពីការកសាងដែលត្រូវដោយការសម្របខ្ពស់ដោយអភិវឌ្ឍនៅ

ការថ្លែង (Protection) ដែលត្រូវការដឹរូយសម្ព័ន្ធ

H.E. Dr. Vathana Sann
Nov-2011

5



NSPS (Objectives)

គិតយករាជនរោង

តម្រូវការក្នុង
គ្រប់គ្រងការសម្រេច

ការអភិវឌ្ឍនៅ
មនុស្ស

ស្ថិតិសុខស្អោះ
និងកម្ពាត

ការតាំងរ
សុខភាព

ជនងាយរង
គ្រប់គ្រងការសម្រេច

អនុវត្តន៍ការតាំងរស៊ុខភាព

ការថែកស្វែងរកពេលមានមហនុវត្តការយកម្ខាតិ ការថែកទុននិងសម្រាប់កសិកម្ម

ការខ្សោតម្នល់ប្រាក់ ការផ្តល់ការពារនៅសាធារណ៍ របបស្រែប្រើប្រាស់កម្មវិធីការក្រុមក្រសួង

កម្មវិធីសំណង់សារណ៍: (ស្អោះនិងប្រាក់ពេលកម្ម) ការដំឡើង
កម្មវិធីកសិកម្ម ការបណ្តុះបណ្តាលវិធានី:

មូលនិធិមួល និងការធានាការបំនងសុខភាពនៅសហមនី


សេវាកម្មសុខមានភាពសម្ព័ន្ធ ការថែទាំជនជាត់ជាត់

H.E. Dr. Vathana Sann
Nov-2011


6



NSPS (Gradual process)



Addressing the issue




H.E. Dr. Vathana Sann
Nov-2011

8



Addressing the issue



Addressing the issue





Integrated approach (Guiding principles)

HEF
Child
Food aid
Climate
Employment

NSPS

Guiding principle

គោលការណ៍ឱ្យនៃការអនុវត្ត

- ❖ ការកំណត់គោលដៅអ្នកទទួលឈាម
- ❖ ប្របខណ្ឌពិនិត្យតាមដាន និងរបាយការណ៍
- ❖ ប្របខណ្ឌរាយព័ត៌ម្ភ
- ❖ លទ្ធផាត់ប្រចាំឆ្នាំកិរិយាលក្ខ
- ❖ ការប្រើប្រាស់យុទ្ធភាពដែលមានស្រាប់
- ❖ លទ្ធផាត់បានបញ្ជីជាប្រចាំឆ្នាំ
- ❖ ការអនុវត្តដោយផ្តល់បច្ចុប្បន្នក្នុងការងារ
- ❖ ការកសាងសមត្ថភាព

2009

2011

2015

H.E. Dr. Vathana Sann
Nov-2011

11



Integrated approach (Guiding principles)

HEF
Child
Food aid
Climate
Employment

NSPS

Guiding principle

Delivery

Scaling-up

Piloting

Backbone strategy

2009

2011

2015

H.E. Dr. Vathana Sann
Nov-2011

12



Lesson learnt

- ❖ ដំណាក់កាលខ្លួនឯងមធ្យម យ.ជ.គ.ស ផ្តល់អាជីវការបង្កើតសំណាត់សុវត្ថិភាព សង្គម សម្រាប់ជនក្រឹកក្រុងដំណាយរបៀបចាប់ផ្តើមយោស់វាកម្មសុខមានភាពសង្គម
- ❖ ដំណាក់កាលដែន យ.ជ.គ.ស គ្របដណ្តូប់សកលលើហានិភ័យ និងភាពដាយរបៀបចាប់ផ្តើមយោស់វាកម្មមូលដ្ឋាន
- ❖ ការផ្តល់បញ្ជីសំណាត់សុវត្ថិភាពសង្គម ឱ្យទៅជាប្រព័ន្ធរបបសន្តិសុខសង្គម ទាមទារការ ប្រងប្រយ័ត្នពីបញ្ហាផាណាព្យាបាលប្រែងភាពក្នុងសង្គម
- ❖ រាយការដែលធ្វើឡើង ការវេកលម្អិកក្នុងករណីថា ឯើក្រុងការកម្មវិធីអត្ថសញ្ញាណកម្ម គ្រូសារក្រឹក ដែល មានស្រាប់នាទេបច្ចុប្បន្ន
- ❖ យ.ជ.គ.ស ទាមទារឱ្យមានការបញ្ចូលគ្នាដែកកម្មវិធី ដែលគ្របដណ្តូប់លើភាពក្រឹកក្នុងវិវឌី និងដែលទិន្នន័យទៅក្នុងប្រជាធិបតេយ្យ ព្រមទាំងជួយលើកកម្មសំមូលដុំមនុស្ស

H.E. Dr. Vathana Sann
Nov-2011

13



Lesson learnt

- ❖ ការដោះស្រាយប្រភពទៅនៃភាពដាយរបៀបចាប់ផ្តើមដំណាយកម្មភាពអាជីវការ សូមត្រូវឱ្យការ កសាងមូលដ្ឋានសំណាត់សុវត្ថិភាពសង្គមដែលមានប្រសិទ្ធភាពខ្ពស់
- ❖ ការធ្វាយភ្នាប់ប្រភពទៅនៃភាពដាយរបៀបចាប់ផ្តើមដែលមានស្រាប់ ទាមទារព្រឹង ការសម្របសម្រួល ការព្រឹងក និងការធ្វើសុខជុមនិយកម្មលើអនុវត្តមន្ត្រីដែលមានស្រាប់ ការព្រឹងកវិសាលភាពទៅអនុវត្តមន្ត្រីមួយចំនួន ទាមទារការធ្វើសុខជុមនិយកម្មលើដំណើរ ការ និងការធានាបិរញ្ញប្បញ្ញទានឱ្យបានទេរំដោត
- ❖ វិសាលភាពទៅកម្មវិធីដែលមានស្រាប់នឹងត្រូវរាយការដែល ហើយត្រូវកែត្រូវរាយការដែល កម្រិតទៅភាពក្រឹក និងភាពដាយរបៀបចាប់ផ្តើមដែលមានស្រាប់ខេត្ត និងខេត្តកំស្រែក ។

H.E. Dr. Vathana Sann
Nov-2011

14